



អេស៊ីលីដា ត្រេននីង សេនដឺរ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អត្រស ២២៦៦ /១៤

អគ្គនាយក អេស៊ីលីដា ត្រេននីង សេនដឺរ

តេឡេហ្វូន

នាយក នាយិកា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តបាត់ដំបង, សាខាខេត្តពោធិ៍សាត់, សាខាខេត្តកំពង់ស្ពឺ, សាខាស្រុកស្នួលឃុំកំពង់ចិនក្បាល, សាខាផ្សារដើមដូច សាខាមាណជ័យ, សាខាស្រុកកំពង់ពេញ, សាខាខេត្តស្ទឹងត្រែង, សាខាខេត្តរតនគិរី, សាខាស្រុកបាទីឃុំត្រពាំងសាប, សាខាស្រុកយូកឃុំសត្វពង, សាខាស្រុកមេមត់ឃុំមេមត់, សាខាស្រុកបរេល-ឃុំបរេល, សាខាស្រុកបាត់ដំបង, សាខាខេត្តកំពង់ឆ្នាំង, សាខាស្រុកអូរឡើងឃុំអំពិលតាពក, សាខាបោមបៅ, សាខាស្រុកសង្កែនិកម-ឃុំដំរែក, សាខាខេត្តតាកែវ, សាខាទីស្រីកែវ, សាខាខេត្តកំពង់ធំ, សាខាជួនពេញ, សាខាខេត្តកោះកុង, សាខាខេត្តក្រចេះ, សាខាព្រៃកណ្តាល, សាខាផ្លូវម៉ៅសេនុទ (ផ្សារដើមគរ), សាខាខេត្តព្រះសីហនុ, សាខាខេត្តកំពត-កែប, សាខាខេត្តស្វាយរៀង, សាខាបឹងត្របែក, សាខាខេត្តសៀមរាប, សាខាស្រុកខ្សាច់-ឃុំចាស់, សាខាស្រុកបាគាន-ឃុំត្រពាំងបង, សាខាខេត្តកណ្តាល, សាខាខេត្តកំពង់ចាម, សាខាស្រុកកណ្តាលស្ទឹង-ឃុំអង្គជ័រមេរៀត, សាខាស្រុកកងពិសី-ឃុំស្លឹក្រវ៉ា, សាខាស្រុកបាណយណ៍-ឃុំបង្គួង, សាខាខេត្តក្បាលឃ្មុំ, សាខាខេត្តព្រៃវែង, សាខាខេត្តពោធិ៍ចិនតុច, សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ, សាខាខេត្តមណ្ឌលគិរី, សាខាស្រុកសៀមរាប និងសាខាស្រុករតនមណ្ឌល-ឃុំស្ពៅ

កម្មវត្ថុ : វគ្គបំណុលបំណុល ស្តីពីការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបំណុល

យោង : - សេចក្តីសម្រេចលេខ : អត្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ គោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។

- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មការនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនដឺរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។

- ផែនការហ្វឹកហ្វឺនរបស់នាយកដ្ឋានឥណទានឆ្នាំ២០១៤ ។

- លិខិតលេខ : កធម ២៧៣១/១៤ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការរៀបចំបើកវគ្គបំណុលបំណុល ស្តីពីការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបំណុល។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ត្រេននីង សេនដឺរ នឹងមានរៀបចំបើកវគ្គបំណុលបំណុល ស្តីពីការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបំណុលដល់ភ្នាក់ងារដោះស្រាយបំណុលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅអេស៊ីលីដា ត្រេននីង សេនដឺរ ជាន់ទី៣ បង្គប់ប្រាសាទអង្គរវត្ត ។

អាស្រ័យហេតុនេះ សូមលោកនាយក-នាយិកា មេត្តាចាត់បញ្ជូនកម្មការនិយោជិតដែលមានមុខតំណែងដូចខាងលើឱ្យចូលរួមក្នុងវគ្គបំណុលបំណុលតាមកាលបរិច្ឆេទ និងទីកន្លែងដូចបានជម្រាបជូន ។

សូមលោកនាយក-នាយិកា ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

ជ, អគ្គនាយក

នាយកការិយាល័យសិក្សា និងកិច្ចការនិស្សិត

This is an electronic letter sent by Sovanne Tourt

ជូនគ្នាមកជាមួយ

- កាលវិភាគវគ្គបំប៉ន

- បញ្ជីឈ្មោះសាខា

ចម្លងជូន

- នាយកប្រតិបត្តិណែនាំ

- ទីប្រឹក្សា អេស៊ីលីដា ក្រុមនីង សេនធំ

- នាយិកាការិយាល័យវិទ្យា

- នាយកគ្រប់ការិយាល័យសវនកម្ម

- ជំនួយការនាយិកាការិយាល័យធនធានមនុស្ស

« ដើម្បីជូនជូនដល់គ្រប់គ្នា »

- ឯកសារ-កាលប្បវត្តិ

កាលវិភាគវគ្គបំណុល

ប្រធានបទ : ពង្រឹងសមត្ថភាពក្នុងការដោះស្រាយបំណុល
អ្នកចូលរួម : ភ្នាក់ងារដោះស្រាយបំណុល តំណាងភ្នាក់ងារដោះស្រាយបំណុល
កាលបរិច្ឆេទ : ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤
ទីកន្លែង : អេស៊ីណីថា ព្រែនស៊ីង សេនឌីរ ជាន់ទី៣ បន្ទប់ប្រាសាទអង្គរវត្ត
រៀបចំដោយ : នាយកដ្ឋានឥណទាន

កាលបរិច្ឆេទ	ម៉ោង	មេរៀន	គ្រូឧទ្ទេស
27-10-14	07:30-07:45	បើកវគ្គបំណុល	នាយកប្រតិបត្តិទីស្តីការគណៈរដ្ឋមន្ត្រី
	07:45-07:55	ណែនាំក្នុងពេលបំណុល	អេស៊ីណីថា ព្រែនស៊ីង សេនឌីរ
	07:55-09:25	ក្រមសីលធម៌	លោក ម៉ែន សុផល
	Coffee Break		
	09:35-11:20	ស្វែងយល់ពីមូលហេតុនៃឥណទានខកខានសងដែលបានជួបប្រទះកន្លងមក	លោក អេង ទ្រី
	11:20-12:00	កិច្ចពិភាក្សាជាក្រុម និងជាបុគ្គល ដែលមានបទពិសោធន៍ដោះស្រាយកន្លងមក	លោក សុផល ស្រែង
	Afternoon		
	13:00-14:00	កិច្ចពិភាក្សាជាក្រុម និងជាបុគ្គល ដែលមានបទពិសោធន៍ដោះស្រាយកន្លងមក (តបប)	លោក សុផល ស្រែង
	14:00-15:30	ការសម្តែងដើរតួ ពីដំណើរការដោះស្រាយជាមួយ អតិថិជនអាជ្ញាធរ គូប្រគូត	សិក្ខាបាម
	Coffee Break		
	15:40-16:30	វិធី១៨ចំណុច ដែលភ្នាក់ងារដោះស្រាយបំណុលគួរប្រកាន់យក	លោក អេង ទ្រី
28-10-14	07:30-08:30	កិច្ចពិភាក្សាជាក្រុម(អំពីវិធីសាស្ត្រដោះស្រាយបំណុល)	លោក សុផល ស្រែង
	08:30-09:30	ការគ្រប់គ្រង និងការប្រមូលបំណុលឲ្យមានប្រសិទ្ធភាព	លោក ឈាង ថារិន
	Coffee Break		
	09:40-11:00	ការគ្រប់គ្រង និងការប្រមូលបំណុលឲ្យមានប្រសិទ្ធភាព (តបប)	លោក ឈាង ថារិន
	11:00-12:00	ក្រមសីលធម៌ក្នុងការដោះស្រាយបំណុល	លោក រឿន វាសនា

28-10-14	Afternoon		
	13:00-14:50	នីតិវិធីដំណើរការរៀងក្តីទៅតុលាការ ទាក់ទងនឹងបណ្តឹងទាមទារប្រាក់	ការិយាល័យវិវាទ
	Coffee Break		
	15:00-15:50	បកស្រាយរាល់ចម្ងល់	លោក អេង ទ្រី
	15:50-16:00	វាយតម្លៃវគ្គបំពាក់បំប៉ន	អេស៊ីណីថា ត្រេតនឹង សេនធីរ
	16:00-16:30	មិនវគ្គបំពាក់បំប៉ន	នាយកប្រតិបត្តិទីស្តីការគណៈរដ្ឋមន្ត្រី

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហ្វឹកហ្វឺនងារក្នុង



គឹម សុពិសី

ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

រៀបចំដោយ



ហាង គឹមហ៊ាន



បញ្ជីឈ្មោះសាខា ដែលត្រូវចូលរួមវគ្គបំណាច់បំប៉ន
ស្តីពី ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបំណុល

ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅអេស៊ីនីដា ត្រេននិង សេនដេរ ជាន់ទី៣ បន្ទប់ប្រាសាទអង្គរវត្ត

ល.រ	ឈ្មោះសាខា	គ្នាភ័ក្ត្រដោះស្រាយបំណុល / គំនិតគ្នាភ័ក្ត្រដោះស្រាយបំណុល	ផ្សេង
1	សាខាខេត្តបាត់ដំបង	1	
2	សាខាខេត្តពោធិ៍សាត់	1	
3	សាខាខេត្តកំពង់ស្ពឺ	1	
4	សាខាខេត្តព្រះសីហនុ	1	
5	សាខាខេត្តកំពត-កែប	1	
6	សាខាខេត្តស្វាយរៀង	1	
7	សាខាស្រុកឧដុង្គ-ឃុំរាំងចាស់	1	
8	សាខាស្រុកបាកាន-ឃុំត្រពាំងជង	1	
9	សាខាស្រុកគងពិសី-ឃុំស្លក្រពើ	1	
10	សាខាស្រុកបារាយណ៍-ឃុំបណ្ណឹង	1	
11	សាខាស្រុកសូទ្រនិគម-ឃុំដំដែក	1	
12	សាខាស្រុកបវេល-ឃុំបវេល	1	
13	សាខាក្រុងបាត់ដំបង	1	
14	សាខាស្រុកស្មោង-ឃុំកំពង់ចិនត្បូង	1	
15	សាខាផ្សារដើមថ្កូវ	1	
16	សាខាមានជ័យ	1	
17	សាខាក្រុងភ្នំពេញ	1	
18	សាខាខេត្តស្ទឹងត្រែង	1	
19	សាខាខេត្តកណ្តាល	1	
20	សាខាខេត្តត្បូងឃ្មុំ	1	
21	សាខាបឹងត្របែក	1	
22	សាខាខេត្តសៀមរាប	1	
23	សាខាខេត្តកំពង់ឆ្នាំង	1	
24	សាខាស្រុកអូររាំងឌី-ឃុំអំពិលតាពក	1	
25	សាខាស្រុកបាទី-ឃុំត្រពាំងសាប	1	
26	សាខាស្រុកឈូក-ឃុំសត្វពង	1	
27	សាខាខេត្តរតនគិរី	1	
28	សាខាស្រុកមេមត់-ឃុំមេមត់	1	
29	សាខាស្រុកកណ្តាលស្ទឹង-ឃុំអន្លង់រមៀត	1	
30	សាខាខេត្តព្រៃវែង	1	

ល.រ	ឈ្មោះសាខា	គ្នាភ័ង្គារដោះស្រាយបំណុល / តំណាងគ្នាភ័ង្គារដោះស្រាយបំណុល	ផ្សេង
31	សាខាពោធិ៍ចិនកុង	1	
32	សាខាទី១ឫស្សីកែវ	1	
33	សាខាខេត្តកំពង់ធំ	1	
34	សាខាដូនពេញ	1	
35	សាខាចោមចៅ	1	
36	សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)	1	
37	សាខាក្រុងសៀមរាប	1	
38	សាខាខេត្តកោះកុង	1	
39	សាខាខេត្តក្រចេះ	1	
40	សាខាព្រែកញ៉ៅ	1	
41	សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ	1	
42	សាខាខេត្តមណ្ឌលគិរី	1	
43	សាខាខេត្តតាកែវ	1	
44	សាខាស្រុករតនមណ្ឌល-ឃុំស្តៅ	1	
45	សាខាខេត្តកំពង់ចាម	1	
សរុប		45	

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហិរញ្ញវត្ថុខាងក្នុង


គឹម សុពិសី

ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

រៀបចំដោយ


ហង់ គឹមហ៊ាន